


1 នៅឆ្ងាយពីមនុស្ស
កុំឧបការប៉ះខ្ពស់



2 ពាក់ម៉ាស់ជាប្រចាំ



3 កុំជួបជុំជាមួយ
មនុស្សច្រើន



4 ចូរបើកបង្អួចនិង
ទ្វារបានគ្រប់
គ្រាន់សម្រាប់ខ្យល់ចេញ
ចូល



5 កុំនិយាយញ័រ



**រឿងសំខាន់ៗ០យ៉ាង
ដើម្បីចៀសវាងឈឺដោយ
ការឆ្លងមេរោគថ្មីនេះ**

6 កុំភ្លេចលាងសំអាត
ដៃសំលាប់មេរោគ




7 ពេលមិនស្រួលខ្លួន
កុំជួបមនុស្ស



8 ពិធីជប់លៀងតាម
អ៊ិនធឺណេត



9 កុំប្រើបានកែវជា
មួយគ្នា



10 ផឹកស្រាវល្មមៗ



រក្សាគំលាតពីគ្នា បើកខ្យល់ចេញចូល ជាពិសេសពាក់ម៉ាស់

【ពេលអ្នកបារម្ភ】 ផ្នែកការពារសុខភាពនិងសុខមាលភាព ការិយាល័យហិរ៉ាស៊ីកាក់

☎ 254-0051 ក្រុងហិរ៉ាស៊ីកាក់ស៊ិច្ចុយ៉ូហារ៉ា ៦-21 ☎ 0463-32-0130